



**សហគមន៍ខ្មែរកម្ពុជាក្រោម - ទ្វីបអាមេរិកខាងជើង**  
**KHMER KAMPUCHEA KROM COMMUNITY-NORTH AMERICA**  
**LA COMMUNAUTÉ DU KHMER KAMPUCHEA KROM- L'AMÉRIQUE DU NORD**

លេខ: .....ស.ខ.ក.ក.

**លិខិតស្នើសុំក្រចិត្តចូលជាសមាជិក**  
**MEMBERSHIP APPLICATION**

សំរាប់ជនមានអាយុ ១៨ឆ្នាំឡើង (For people aged 18 and older)

គោត្តនាម (Last Name)

បតតិសាម (First Name)

អាសយដ្ឋាន (Address)

លេខទូរស័ព្ទផ្ទះ (Tel. No. at Home)

លេខទូរស័ព្ទកន្លែងធ្វើការ (Tel. No. at Work)

អ៊ីមែល (E-Mail)

ខ្មែរ (Khmer)? Yes \_\_\_\_\_ No \_\_\_\_\_

អាយុ (Age) \_\_\_\_\_

[ ] ខ្ញុំបាទ/នាងខ្ញុំ បានសញ្ជាតិប្រជាជនអាមេរិកកម្ពុជាក្រោម ឬសញ្ជាតិប្រជាជនកម្ពុជាកាណាដា និងបានចុះឈ្មោះបោះឆ្នោតរួចហើយ ។  
 I am a naturalized American or naturalized Canadian citizen and registered to vote.

[ ] ខ្ញុំបាទ/នាងខ្ញុំ មានលំនៅឋានជាអចិន្ត្រៃយ៍ ។ I am a permanent resident.

ភេទ : បុរស \_\_\_\_\_ ស្រី \_\_\_\_\_ ភាពនៅលីវ \_\_\_\_\_ បានរៀបអាពាហ៍ពិពាហ៍ហើយ \_\_\_\_\_  
 Gender: Male \_\_\_\_\_ Female \_\_\_\_\_ Single \_\_\_\_\_ Married \_\_\_\_\_

[ ] ខ្ញុំបាទ/នាងខ្ញុំ ស្នើសុំក្រចិត្តចូលជាសមាជិករបស់សហគមន៍ខ្មែរកម្ពុជាក្រោម ហើយខ្ញុំសូមបរិច្ចាគជាវិភាគទាននូវចំនួនប្រាក់រយនៅខាងក្រោមនេះ ។ សូមគូសមួយ :  
 I would like to be member of Khmer Kampuchea Krom Community and would like to donate in amount of:  
 (Check one): \$10 \_\_\_\_\_ \$20 \_\_\_\_\_ \$50 \_\_\_\_\_ \$100 \_\_\_\_\_ Other specify \_\_\_\_\_

[ ] ខ្ញុំបាទ/នាងខ្ញុំ ស្នើសុំក្រចិត្តចូលជាសមាជិករបស់សហគមន៍ខ្មែរកម្ពុជាក្រោម ក៏ប៉ុន្តែខ្ញុំមិនទាន់មានលទ្ធភាព ឬមិនអាចជួយជាវិភាគទាននៅពេលនេះទេ ។  
 I would like to become a member of Khmer Kampuchea Krom Community, but unable to donate at this time.

ហត្ថលេខាសាមីខ្លួន (Applicant's Signature)

ថ្ងៃ ខែ ឆ្នាំ (Date)

**បានប្រគល់ប្រសិទ្ធិនិយមសម្រាប់ប្រគល់ (Given privilege and Agreed)**

ហត្ថលេខាប្រធាន ឬ មន្ត្រីទទួលបន្ទុក នៅតាមបណ្តារដ្ឋ-ខេត្ត និងក្រុង

ថ្ងៃ ខែ ឆ្នាំ (Date)

(Signature of State/Provincial President or Local Representative)

ក្រោយពេលបំពេញទម្រង់បែបបទនេះរួចរាល់ហើយ សូមផ្ញើទៅអាសយដ្ឋានមានដូចខាងក្រោម ។ សូមអរគុណ ។

Mailing address in U.S. and Canada: KKC-NA, P.O. Box 1836, Lowell, MA 01853 U.S.A. E-mail: [KKCpressoffice@yahoo.com](mailto:KKCpressoffice@yahoo.com)  
 Please make check or money orders payable to: Thuong Khun Son, KKC-NA Treasurer General  
 website: [www.KhmerKromngo.org](http://www.KhmerKromngo.org)